

គ្រាប់ផ្ទាំកុលាបក្រហមគឺជាអ្វី ?

គឺជាផ្ទាំដែលផ្សំឡើងពីជាតិដែក និងអាស៊ែរដុល្លូលិកដែលជាសារជាតិចាំបាច់សំរាប់ខ្លួនមនុស្សយើង ។



លេតុអ្វីបានជាអ្នកត្រូវការគ្រាប់ផ្ទាំកុលាបក្រហម ?

គ្រាប់ផ្ទាំកុលាបក្រហមជួយអ្នកអោយចាកផុតពីភាពស្លេកស្លាំង ។ វានឹងធ្វើអោយអ្នកមាន សុខភាពល្អ និងសម្រស់ផ្លែផង ។

តើត្រូវលេបគ្រាប់ផ្ទាំកុលាបក្រហមយ៉ាងដូចម្តេច ?

ជាការងាយស្រួលគឺគ្រាន់តែលេបជាប្រចាំ ១ គ្រាប់ រៀងរាល់សប្តាហ៍ ។

តើផលប្រយោជន៍ផ្លូវខ្លះដែលកើតមានក្រោយ

ពីការលេបផ្ទាំ ?

វាអាចមានបន្តិចបន្តួចដូចជា លាមកខ្មៅ ចង្កោរ ឬ ក្អកតែវាអាចបាត់ទៅវិញដោយឯករាង ។

- * ដោយបន្ថែមទៅលើអាហាររបស់អ្នកដែលពោរពេញទៅដោយសារជាតិចីរីមនោះ ត្រូវលេបគ្រាប់ផ្ទាំកុលាបក្រហមមួយគ្រាប់ តែម្តងគត់រៀងរាល់សប្តាហ៍ដើម្បីលើកសម្រស់ និងកំលាំងរបស់អ្នក...



- * គ្រាប់ផ្ទាំកុលាបក្រហមគឺជា ផលិតផលមួយដ៏មានសារៈសំខាន់សំរាប់ស្ត្រី ។
- * ដើម្បីត្រាយជាស្រ្តី មួយរូបដ៏សកម្មសំរាប់ពេលបច្ចុប្បន្ន និងអនាគត...
- * ចូរលេបគ្រាប់ផ្ទាំកុលាបក្រហមមួយគ្រាប់តែម្តងគត់រៀងរាល់សប្តាហ៍ ។

គ្រាប់ផ្ទាំកុលាបក្រហមគឺជាផលិតផលមួយដ៏មានសារៈសំខាន់សំរាប់ស្ត្រី



កុលាបក្រហម KK

ផលិតដោយកម្មវិធីជាតិអាហារូបត្ថម្ភ មជ្ឈមណ្ឌលជាតិការពារមាតានិងទារក ក្រសួងសុខាភិបាល



អ្វីទៅជាភាពស្លេកស្លាំងដោយខ្លះជាតិដែក ?

ភាពស្លេកស្លាំងដោយខ្លះជាតិដែក កើតឡើងកាលណា ជាតិដែកនៅក្នុងខ្លួនមនុស្សមានការខ្វះខាតឬត្រូវបានបាត់បង់ ។ កង្វះជាតិដែកធ្វើអោយអេម៉ូក្លូប៊ីន ដែលជាសារធាតុមួយតោងភ្ជាប់ជាមួយនឹងគ្រាប់ឈាមក្រហមត្រូវចុះតិចជាងកំរិតធម្មតា ។ វាបណ្តាលអោយគ្រាប់ឈាមក្រហម មានចំនួនមិនគ្រប់គ្រាន់ដែលជាហេតុធ្វើអោយមានការចុះចុះនូវការផ្គត់ផ្គង់អុកស៊ីហ្សែនទៅដល់សរីរាង្គទាំងអស់ក្នុងខ្លួនមនុស្ស ។

តើភាពស្លេកស្លាំងធ្វើអោយអ្នកមានបញ្ហាអ្វីខ្លះ ?

- អស់កំលាំង រហិតរំលៃ រិលមុខ
 - ចាប់ផ្តើម ណែនទ្រូង
 - ការលូតលាស់យឺត
 - ពុំសូវមានការចងចាំ
 - ផ្តល់កំណើតដល់ទារកដែលមានទម្ងន់ទាប
 - អាប់ស្តុងដមីស្តេមេងៗ
 - ស្បែកស្លេកស្លាំង ជាពិសេសនៅតាមត្រចកញ្ឆែក
- អណ្ណាត បាត់ដៃ ក្រចក ។ល។

តើការលាបណាខ្លះដែលសំបូរជាតិដែក ?


មាននៅក្នុងសាច់សត្វ ឈាម គ្រឿងក្នុងសត្វ បន្លែស្លឹក ពណ៌បៃតងចាស់ គ្រាប់ធញ្ញជាតិ ស៊ុត ទឹកដោះ ។ល។



តើការលាបណាខ្លះដែលសំបូរលក់ប៊ីតស្រូបយកជាតិ

ដែកមូលក្នុងខ្លួនមនុស្ស ?

អាហារដែលមានជីវជាតិសេដ្ឋជា ក្រូច ក្រវែក ប៉េងប៉ោះ ។ល។



តើការលាបណាខ្លះដែលខ្លាំងលក់ការប៊ីតស្រូបយក

ជាតិដែកមូលក្នុងខ្លួនមនុស្ស ?

មានអាហារខ្លះៗដូចជាតែ និងការហ្វែដែលអាចខំខាងដល់ ការប៊ីតស្រូបយកជាតិដែកចូលក្នុងខ្លួនមនុស្ស ។ ដូច្នេះអ្នកគប្បីកុំពិសារតែនិងការហ្វែជាមួយពេលពេល ។